



**សេចក្តីប្រកាសព័ត៌មាន**

**សិក្ខាសាលាថ្នាក់ជាតិ**

ស្តីពី “ការរៀបចំអនុសាសន៍ផ្នែកគោលនយោបាយ និងបណ្តាញសម្រាប់បន្តការអនុវត្តប្រយោជន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ ”

នៅថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១២ គម្រោងភាពជាដៃគូសម្រាប់អភិបាលកិច្ចមូលដ្ឋាន តាមបែប ប្រជាធិបតេយ្យនៅអាស៊ីអាគ្នេយ៍ (DELGOSEA) និងរៀបចំ សិក្ខាសាលាថ្នាក់ជាតិរយៈពេលមួយថ្ងៃ នៅសណ្ឋាគារ អិនឌីកុងទីណាត់ តាម រាជធានីភ្នំពេញ ស្តីពី ការរៀបចំអនុសាសន៍ផ្នែកគោល នយោបាយសម្រាប់ថ្នាក់ក្រោមជាតិ និង បណ្តាញសម្រាប់បន្តការអនុវត្តប្រយោជន៍រដ្ឋបាលថ្នាក់ក្រោម ជាតិ ។ សិក្ខាសាលាមានគោលបំណង បង្កើតជាដទៃ ក្នុងការរៀបចំបណ្តាញ ដើម្បីចែករំលែកព័ត៌មាន រវាងទីក្រុងសាកល្បង គឺក្រុងកំពត និងសង្កាត់ចោមចៅ ជាមួយនឹង បណ្តាញ DELGOSEA និងអ្នកពាក់ព័ន្ធ នៅថ្នាក់ជាតិនិងថ្នាក់តំបន់ ផងដែរ។ ផ្អែកតាមការរកឃើញនៅក្នុងដំណើរ ការអនុវត្តបន្តរបស់ទីក្រុង និងសង្កាត់សាកល្បងទាំងពីរ សេចក្តីប្រកាសគោលនយោបាយ មួយចំនួនត្រូវបានរៀបចំ និង ត្រូវ បានពិភាក្សា នៅក្នុងសិក្ខាសាលានេះ ដែលនឹងត្រូវបានប្រើប្រាស់ដោយផ្ទាល់ក្នុងការរៀបចំផែនទី បង្ហាញផ្លូវ ក្នុងការគន្លឹះ មតិពេលអនាគត ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងសម្រាប់អ្នករៀបចំ គោលនយោបាយ និងនៃគ្រឹះស្ថានស្រុក នៃបណ្តាញ DELGOSEA រួមមាន សមាគមអាជ្ញាធរមូលដ្ឋាន តំណាងទីក្រុង សង្កាត់សាកល្បង ស្ថាប័នរដ្ឋាភិបាល អង្គការសង្គម ស៊ីវិល សាកលវិទ្យាល័យ និងប្រព័ន្ធផ្សព្វផ្សាយ ខាងលើ ការរៀបចំយុទ្ធសាស្ត្រ ប្រចាំប្រទេស ក្នុងការធានានិរន្តរភាពក្នុង ការអនុវត្តប្រយោជន៍រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាប្រធានបទមួយដែលនឹងត្រូវ ពិភាក្សាផងដែរក្នុងសិក្ខាសាលានេះ ។

លោក **សយ កុសល** ប្រធានសម្ព័ន្ធភាពជាដៃគូសម្រាប់អភិបាលកិច្ចកម្ពុជា បានមាន ប្រសាសន៍ថា “សិក្ខាសាលានេះមានសារៈសំខាន់ផងដែរដើម្បីឱ្យ ក្រុងកំពត និងសង្កាត់ចោមចៅ បង្ហាញពីភាពរីកចម្រើន និងបញ្ហា ប្រឈមដែលបានជួបប្រទះក្នុងដំណើរការអនុវត្តគម្រោងសាកល្បងស្តីពី ទីក្រុងមានបរិស្ថានល្អ ការរៀបចំអ្នកលក់ដូរ តាមដងផ្លូវក្នុងទីប្រជុំផ្លូវ សម្រាប់ជាបទពិសោធន៍ និងធាតុចូលដ៏សំខាន់ដល់ដំណើរការគន្លឹះរបស់ សម្ព័ន្ធភាពជាដៃគូ សង្កាត់ ក្នុង ការចូលរួមរៀបចំគោលនយោបាយស្តីពី ការផ្តល់មូលដ្ឋានរដ្ឋបាលថ្នាក់ក្រោមជាតិធានាអនាគត ” ។

**DELGOSEA** គឺជាបណ្តាញនៃទីក្រុងចំនួន ៣២ ក្នុងប្រទេសចំនួន ៥ គឺ កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងវៀតណាម ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង និងអនុវត្តបន្តនូវការ អនុវត្តក្នុងការ រវាង អភិបាលកិច្ចមូលដ្ឋានដើម្បី លើកកម្ពស់ជីវិតប្រជាជនឱ្យកាន់តែមានការប្រសើរឡើង ។ បណ្តាញនេះត្រូវបានគាំទ្រដោយ សមាគមអាជ្ញាធរមូលដ្ឋាន ចំនួន១១ ដៃគូចំនួន៥ និងអ្នកពាក់ព័ន្ធដទៃ មក ពីរដ្ឋាភិបាល សង្គមស៊ីវិល សាកលវិទ្យាល័យ និងស្ថាប័នសារព័ត៌មាន ដែលមានតួនាទីសំខាន់ក្នុងការជំរុញ ឱ្យការអនុវត្តទទួលបានជោគជ័យ។ បណ្តាញនេះត្រូវ បានគ្រប់គ្រង ចាត់ចែង ដោយមូលនិធិខុនវ៉ាម និងគាំទ្រទីក្រុងដោយសហភាពអឺរ៉ុប និងក្រសួងសហប្រតិបត្តិការសម្រាប់ ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងអ្នកសម្របសម្រួលថ្នាក់ជាតិនៃគម្រោង **DELGOSEA**  
លោក មិន មុនី ទូរស័ព្ទ ០២៣ ២១១ ៤០៦ email: [Muny.Min@DELGOSEA.eu](mailto:Muny.Min@DELGOSEA.eu) និងលោក ឈឹម សុភាគ មន្ត្រីព័ត៌មានសម្ព័ន្ធភាពជាដៃគូ សង្កាត់ ទូរស័ព្ទ: ០១២ ៥០៤ ៦៤១  
email: [sopheark\\_chhim@yahoo.com](mailto:sopheark_chhim@yahoo.com)។



A project implemented by the contractor  
  
Konrad-Adenauer-Stiftung.V. Head Office Germany  
  
Field office Philippines  
5/F Cambridge Bldg., 108 Tordesillascrn. Gallardo sts. - Makati City, Manila - Philippines

This project is co-funded by the European Union  
  
Delegation of the European Union to Indonesia and Brunei Darussalam  
Intiland Tower, 16th floor JI Jend Sudirman 32 Jakarta 10220 Indonesia  
Tel: (62 21) 2554 6200 Fax: (62 21) 2554 6201

The European Commission is the EU's executive body.  
  
The European Union is made up of 27 Member States who have decided to gradually linktogether their know-how, resources and destinies. Together, during a period of enlargementof 50 years, they have built a zone of stability, democracy and sustainable developmentwhilst maintaining cultural diversity, tolerance and individual freedoms. The EuropeanUnion is committed to sharing its achievements and its values with countries and peoplesbeyond its borders.